



ឧស្សាវរ្ម័ន

ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែតុលា



លេខ ២២៨ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩
Issue 228 Volume 19 BC 2563 BE 2019

មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- ព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញ..... ១
- សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតអាឡឺម៉ង់..... ៦
- សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតអាហ្វីកានី..... ៨
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ៩
- សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតកម្ពុជាទើបតែងតាំងថ្មីចំនួន៩រូប ចូលជួបសម្តែងការគួរសម និង
សុំអនុសាសន៍ ១២
- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រៀមបើកសម័យប្រជុំលើកទី៤ ១៤
- ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៤ នីតិកាលទី៤..... ១៥
- ព្រឹទ្ធសភារៀបចំវេទិកាពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តពោធិ៍សាត់..... ១៦
- អនុប្រធានទី២ព្រឹទ្ធសភាចែកសម្ភារសិក្សា នៅសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា ១៩
- អនុប្រធានទី២ព្រឹទ្ធសភាជួបសវនាការជាមួយអនុប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សា
នយោបាយប្រជាជនចិន ២០
- ឯកឧត្តម ទេព ងន អនុញ្ញាតឱ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម
និងទទួលអនុសាសន៍ ២២
- អនុប្រធានទី២ព្រឹទ្ធសភាទទួលជួបអនុប្រធានគណៈកម្មាធិការធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សា
នយោបាយប្រជាជនចិន ២៤
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២៦



សកម្មភាពគណៈកម្មការ

- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា..... ២៨
- ការងារទទួលពាក្យបណ្តឹង ៣១
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាកូមិភាគទាំង៨ ៣២
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣៧
- សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស ៣៨



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា
និងកំណត់ទិសដៅការងារខែតុលា ឆ្នាំ២០១៩ ៣៩
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៤០



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ
លោកស្រី ទុំ បូផល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការីកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា
លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុរូបអនុស្សាវរីយជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។
ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុរូបអនុស្សាវរីយជាមួយអាជ្ញាធរសង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិទ្យាស្ថានប្រចាំការសេចក្តី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (855 23)211441, 211442, 211443, ទូរសារ: (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញ



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អធិបតីភាពក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤

អនុលោមតាមស្មារតី នៃអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។

អង្គប្រជុំបានដំណើរការតាមរបៀបវារៈចំនួន៧រួមមាន៖
របៀបវារៈទី១៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។

យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ



ឯកឧត្តម **ណាយ ស្រួន** ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី) ជំនួសឯកឧត្តម **ស៊ីយ៉ា កែវ** ដែលបានទទួលមរណភាព ។

ឯកឧត្តម **ណាយ ស្រួន** សមាជិកព្រឹទ្ធសភាថ្មី ត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។

របៀបវារៈទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ របស់អង្គការហាមឃាត់អាវុធគីមី។

សេចក្តីព្រាងច្បាប់នេះ មានគោលដៅហាមឃាត់ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននៃសារធាតុគីមី នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាមួយសហគមន៍តំបន់ អន្តរជាតិ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញការអនុវត្តនូវកាតព្វកិច្ចក្រោមអនុសញ្ញាហាមឃាត់អាវុធគីមី ឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យពិភពលោកទាំងមូល មានសុវត្ថិភាពពីការរីកសាយភាយនៃសារធាតុអាវុធគីមី ស្របតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល



ឯកឧត្តម សុខ ឥសាន ឡើងអានរបាយការណ៍



ឯកឧត្តម គង់ សារាជ ឡើងអានរបាយការណ៍

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងការពារជាតិ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។



ឯកឧត្តម ប៊ិន ឈិន ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់។

សេចក្តីព្រាងច្បាប់នេះ ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈតួនាទីជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភ៣ទៀត ក្នុងការចូលរួមចំណែករៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងវិស័យសាធា-

រណៈ វិស័យឯកជន សំណង់លំនៅឋាន និងសំណង់ដទៃផ្សេងទៀតឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យាស្តង់ដា និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បី៖

- ធានាគុណភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អ្នកប្រើប្រាស់សំណង់ និងសាធារណជន
- សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់ សុខុមាលភាពសាធារណៈ
- បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងវិជ្ជាជីវៈក្នុងវិស័យសំណង់ តាមរយៈយន្តការត្រួតពិនិត្យ និងវិធាននៃការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ
- បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព ដោយកំណត់នូវវិធាន និងយន្តការក្នុងការបង្កើនគុណភាព និងភាពស្របច្បាប់នៃសំណង់។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន២២ជំពូក និង១១១មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។

ឯកឧត្តម **ង៉ា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។



ឯកឧត្តម ជា សុផារ៉ា ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់សារៈប្រយោជន៍សំខាន់ៗ មានដូចជា៖

១-សម្រួល និងជំរុញដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកទាំងក្នុងប្រទេស និងអន្តរជាតិ ប្រកបដោយ ទំនុកចិត្តតាមរយៈវិធានជាមូលដ្ឋានដ៏សំខាន់ ក្នុងការ បង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្ត និងការទទួលស្គាល់ យថាភូតភាព សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន នៃទម្រង់អេឡិចត្រូនិក និងទំនាក់ទំនងអេឡិចត្រូនិក សម្រាប់ការធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ។ លុបបំបាត់របាំង និងលក្ខខណ្ឌ តម្រូវមិនចាំបាច់ទាំងឡាយ ដែលជាឧបសគ្គដល់ការ ធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបង្កើនជំនឿ ទុកចិត្តប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបាន ដល់អន្តរការី បុគ្គលផ្តល់សេវា អ្នកប្រើប្រាស់ និងពាណិ- ជ្ជករក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេ- ឡិចត្រូនិក។

២-បង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ពីសំណាក់ក្រសួង ស្ថាប័នរដ្ឋ តាមប្រព័ន្ធ អេឡិចត្រូនិក តាមរយៈការចុះបញ្ជី ការបង្កើត ឬការរក្សា ទុកឯកសារក្នុងទម្រង់អេឡិចត្រូនិក ជាមួយនឹងក្រសួង

ស្ថាប័នរដ្ឋ។

៣-បង្កើនទំនុកចិត្តសាធារណជនក្នុងការប្រើប្រាស់ទំនាក់- ទំនងអេឡិចត្រូនិក ក្នុងសកម្មភាព និងប្រតិបត្តិការ នានាតាមរយៈការទទួលស្គាល់សុពលភាព អានុភាព គតិយុត្ត និងភាពអាចអនុវត្តបាននៃទម្រង់អេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក ភស្តុតាងអេឡិចត្រូនិក ហត្ថ- លេខអេឡិចត្រូនិក និងធានាដល់ការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិកបានឆាប់រហ័ស និងមានសុវត្ថិភាព។

៤-លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការការពារព័ត៌មាន ឯកជនរបស់អ្នកប្រើប្រាស់ និងការទទួលបានព័ត៌មាន ច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់ តាមប្រព័ន្ធអេឡិចត្រូនិក។

សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យព្រះរាជាណាចក្រ- កម្ពុជាត្រៀមលក្ខណៈ និងបោះជំហានថ្មីមួយទៀតក្នុងការ ទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងឈានទៅរក ការកសាងសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ស្របតាមសម័យថ្មី នៃសករាជបច្ចេកវិទ្យាព័ត៌មាន។ ជាងនេះទៅទៀត សេចក្តី ព្រាងច្បាប់នេះ នឹងផ្តល់លទ្ធភាពឱ្យសហគ្រាសធុនមីក្រូ- តូច និងមធ្យមនៅព្រះរាជាណាចក្រកម្ពុជា អាចភ្ជាប់ខ្លួនទៅ នឹងខ្សែចង្វាក់ផលិតកម្ម និងទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាជំរុញឱ្យមានការច្នៃប្រឌិត និងការបង្កើតទំនិញ និង សេវាថ្មីៗបន្ថែមទៀតផងដែរ។

សេចក្តីព្រាងច្បាប់នេះ ពាក់តែងឡើងមាន១២ជំពូក និង៦៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៨សំឡេង នៃចំនួនសមាជិករដ្ឋ- សភាទាំងមូល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យ ប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។

ឯកឧត្តម **អង្គ វង្សវឌ្ឍនា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាង រាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ



ឯកឧត្តម អង្គ វង្សវឌ្ឍនា ឡើងការពារសេចក្តីព្រាងច្បាប់



លោកជំទាវ មាន សំអាង ឡើងអានរបាយការណ៍

ចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
**របៀបវារៈទី៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។**

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណង
ធានាកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការ
ប្រកួតប្រជែងដោយសុចរិត។

សេចក្តីព្រាងច្បាប់នេះ នឹងជំរុញដល់ភាពរីកចម្រើនផ្នែក
សេដ្ឋកិច្ច និងសង្គមជាតិ លើកកម្ពស់ឧត្តមភាពនៃការប្រកួត
ប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរួម
ចំណែកបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្ម ដោយ
ផ្ដោតជាសំខាន់គឺ៖

- ការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់
- គាំទ្រទីផ្សារឱ្យមានការប្រកួតប្រជែងទាំងតម្លៃ គុណ-
ភាពទំនិញ និងសេវា
- បង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្មដែលសិទ្ធិ និង
ផលប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវបានការពារ និង
ធ្វើឱ្យពាណិជ្ជកម្មនោះមានការប្រកួតប្រជែងដោយស្មើ
ភាពអ្នកប្រើប្រាស់ និងពាណិជ្ជករធ្វើសកម្មភាពជាមួយ
គ្នាដោយមានទំនុកចិត្ត។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១១ជំពូក
និង៥១មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
អនុម័តយល់ព្រមចំនួន១០៥សំឡេង នៃចំនួនសមាជិក
រដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នា
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។

ឯកឧត្តម **អង្គ វង្សវឌ្ឍនា** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញតំណាង

រាជរដ្ឋាភិបាល បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់
នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

**របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី របបសន្តិសុខសង្គម។**

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណង
បង្កើតឱ្យមានរបបសន្តិសុខសង្គម នៃព្រះរាជាណាចក្រ-
កម្ពុជា តាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម
ដែលរួមមាន៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព
ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់
បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិត
ក្រោមច្បាប់ស្តីពី ការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវា
សមុទ្រ និងអ្នកបម្រើក្នុងផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោ-
ជន។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់នូវផលវិជ្ជមានសម្រាប់
កិច្ចគាំពារសង្គមដូចជា៖

- បង្ការហានិភ័យផ្នែកហិរញ្ញវត្ថុសម្រាប់បុគ្គលនៃវិស័យ
សាធារណៈអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
និងប្រជាជនទាំងអស់ ដែលមានការងារធ្វើក្នុងការទទួល
បានរបបសន្តិសុខសង្គម
- កាត់បន្ថយបន្ទុកចំណាយ និងបង្កើនចំណូលរដ្ឋសម្រាប់
ជំនួយសង្គម
- រួមចំណែកកសាងសង្គមប្រកបដោយសុខភាពល្អជា
សាកល ដែលជាចំណុចដៅ នៃគោលដៅអភិវឌ្ឍន៍



ឯកឧត្តម អ៊ិត សំហេង ឡើងការពារសេចក្តីព្រាងច្បាប់

ប្រកបដោយចីរភាពកម្ពុជា

-កាត់បន្ថយវិសមភាពក្នុងសង្គម និងផ្តល់ការគាំពារប្រកបដោយសាមគ្គីធម៌ និងសមធម៌សង្គម។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ១១ជំពូក និងចែកចេញ១០៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦។

ឯកឧត្តម **អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៧៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា។

ឯកឧត្តម **ឡៅ ឆន** សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដោយទទួលបានសំឡេងគាំទ្រចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ លោក ទេព មករា និងរូបភាព៖ លោក គង់ យ៉ាវិន)




ទិដ្ឋភាពការបោះឆ្នោត



ឯកឧត្តម ឡៅ ឆន សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤

សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកឧត្តម ដូចអេស្ប៉ា



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលសារតាំងពីឯកឧត្តម Christian Berger

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី បានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះឯកឧត្តម Christian Berger ដែលឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តែងតាំងឯកឧត្តម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។

ឯកឧត្តម Christian Berger បានជម្រាបសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩១ ដែលពេលនោះ ប្រទេសកម្ពុជា នៅជួបបញ្ហាលំបាកជាច្រើន ហើយប្រៀបដូចជាកូនដើមឈើមួយដើមដែលកំពុងប្រឹងរស់។ ប៉ុន្តែក្រោយរយៈពេល ២០ឆ្នាំកន្លងទៅ និងនៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ អាល្លឺម៉ង់-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសប្រទេសអាល្លឺម៉ង់ចង់ជួយឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចបន្តទៅមុខទៀត។ ទន្ទឹមនេះ ឯកឧត្តមនឹងខិតខំជួយជំរុញឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាជាមួយនឹងសហគមន៍អឺរ៉ុបឱ្យកាន់តែប្រសើរឡើង។ ក្នុងន័យនេះ ឯកឧត្តមនឹងខិតខំប្រឹងប្រែងជួយដោះស្រាយរាល់បញ្ហាដែលអាចកើតមានរវាងប្រទេសកម្ពុជា និងសហគមន៍អឺរ៉ុបឱ្យបានល្អផងដែរ។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព និងសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម មុនីនាថ សីហនុ** និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមប្រធានាធិបតី និង



ឯកឧត្តម Christian Berger និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

ថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តមនឹងបន្តពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនឱ្យកាន់តែទូលំទូលាយ ដើម្បីនាំមកនូវប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយ និង

ពេញចិត្តជាខ្លាំងដោយបានមើលឃើញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឈានឡើងជាបន្តបន្ទាប់។ ទំនាក់ទំនងល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងឥស្សរជននៃប្រទេសទាំងពីរជាញឹកញាប់ និងការកើនឡើងទំហំផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាជាបន្តបន្ទាប់។ ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាតាមរយៈការផ្តល់ជំនួយជាច្រើនផ្នែកដល់ប្រទេសកម្ពុជាកន្លងមក។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនង និងមានផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។


សម្តេចប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូន ឯកឧត្តមឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



ទិដ្ឋភាពក្នុងជំនួបសវនាការ

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសេនាភារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត



ឯកឧត្តម Saud F.M. Alsuwelim និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Saud F.M. Alsuwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម Saud F.M. Alsuwelim បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសមនាពេលនេះ។

ឯកឧត្តម Saud F.M. Alsuwelim បានជម្រាបសម្តេចប្រធានព្រឹទ្ធសភា អំពីជំនួបរវាងឯកឧត្តម និងឯកឧត្តម **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការផ្តល់ហិរញ្ញប្បទានដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនូវគម្រោងចាំបាច់ណាមួយសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ពីព្រោះបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងថវិកាជាតិ និងការប្រមូលពន្ធបានល្អ។

ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកធ្វើឱ្យទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល ប្រជាជន និង


ប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។ សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំជួយជំរុញឱ្យអ្នកទេសចរអារ៉ាប៊ីសាអូឌីតមកទស្សនាព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែច្រើន និងជួយជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត មកធ្វើវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានឱ្យពលករកម្ពុជាជាស្រ្តីបានទៅធ្វើការងារនៅអារ៉ាប៊ីសាអូឌីត ស្របតាមកិច្ចព្រមព្រៀងស្តីពី ការជ្រើសរើសពលកររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

សម្តេចប្រធានព្រឹទ្ធសភាក៏បានបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ចធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម ក៏ដូចជាស្ថានទូតអារ៉ាប៊ីសាអូឌីត ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



ឯកឧត្តម Saud F.M. Alsuwelim ចំកូបអនុស្សាវរីយ៍ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន៣៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦។

នៅក្នុងឱកាសនោះ លោក **ស្រីង គឹមលី** ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាពេលនេះ។ លោកប្រធានសមាគមបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីប្រវត្តិគោលបំណង និងសកម្មភាព ព្រមទាំងលទ្ធផលសំខាន់ៗរបស់សមាគម ដែលសម្រេចបាននាពេលកន្លងទៅ។

ជាមួយគ្នានេះ កញ្ញា **សុគុណ សុភ័ក្រាសី** តំណាងប្រតិភូយុវជននាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៦ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី កម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៦ មានរយៈពេល

៥២ថ្ងៃ ដែលនឹងត្រូវចេញដំណើរពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយការប្រារព្ធពិធីជួបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបន្តដំណើរទៅកាន់ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ប្រទេសមីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី ហើយបញ្ចប់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនវិញ។ កម្មវិធីនេះ មានគោលបំណងសំខាន់ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់ដ៏ស៊ីជម្រៅរវាងជប៉ុន និងអាស៊ាន ពង្រីកចំណេះដឹង និងទស្សនវិស័យយុវជនចំពោះពិភពលោក បណ្តុះស្មារតី និងជំនាញជាក់ស្តែង និងកិច្ចសហប្រតិបត្តិការអន្តរជាតិជំរុញ និងលើកទឹកចិត្តឱ្យយុវជនដែលមានសមត្ថភាពប្រើប្រាស់នូវសក្តានុពលនៃភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការអភិវឌ្ឍសង្គម ជាពិសេសយុវជន ដោយផ្ដោតសំខាន់ទៅលើការប្រជុំពិភាក្សាជាក្រុមទៅលើប្រធានបទផ្សេងៗទាក់ទងនឹងតំបន់ ការបង្ហាញសិល្បៈ វប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសដែលនាវាចូលចត។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្លាយ។

ទាំងអស់ ដែលត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡង
របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជាតំណាងរបស់
យុវជននៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមក្នុងកម្មវិធី
នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦ ឆ្នាំ២០១៩
នេះ។

សម្តេចប្រធានព្រឹទ្ធសភាបានកោតសរសើរ និងវាយតម្លៃ
ខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសមាគម
នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានខិតខំរៀបចំ
កម្មវិធីនេះឡើងតាំងពីឆ្នាំ២០០០មក ពេលគឺ ១ឆ្នាំក្រោយ
ពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩
ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា បានពង្រីកនូវចំណេះដឹង
របស់ខ្លួន និងបានឈ្វេងយល់អំពី តួនាទីដ៏សំខាន់នៃការ
ចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស
ផ្តល់នូវការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការកសាង
ធនធានមនុស្ស និងការចូលរួមក្នុងសកម្មភាពរបស់សង្គម
ជាមួយនឹងយុវជននៃប្រទេសជប៉ុន និងយុវជនមកពីបណ្តា
ប្រទេសអាស៊ានទាំង៩ផ្សេងទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងក្រុងក្លាប
នូវឱកាសនេះ និងប្រើប្រាស់ឱកាសនេះឱ្យបានល្អ ដើម្បីជា
គុណប្រយោជន៍សម្រាប់ក្មួយៗម្នាក់ៗ គ្រួសារ សង្គមជាតិ
និងសម្រាប់ប្រទេសជាតិ។ ក្មួយៗដែលត្រូវបានជ្រើសរើស

នេះ គឺសុទ្ធតែជាធនធានដ៏ល្អ ជាអ្នកដែលមានសមត្ថភាព
ពិតប្រាកដ និងជាយុវជនគំរូដែលធ្វើជាអ្នកនាំសារដ៏ល្អ
របស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោក
ជាពិសេសទៅជម្រាបជូនដល់យុវជនជប៉ុន និងយុវជន
បណ្តាលប្រទេសទាំង៩ ដែលចូលរួមក្នុងកម្មវិធីជាមួយ
ក្មួយៗក្នុងឆ្នាំនេះ។

សម្តេចប្រធានព្រឹទ្ធសភាបានសង្កត់ធ្ងន់ថា អ្វីដែល
ក្មួយៗត្រូវយកទៅជម្រាបជូនយុវជនប្រទេសដទៃទៀតឱ្យ
បានជ្រាប គឺសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា ដែល
មានជាអាទិ៍៖ សភាពការណ៍សន្តិសុខ ស្ថិរភាពនយោបាយ
សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍប្រទេសជាតិប្រកបដោយ
ចីរភាព និងសក្តានុពលខាងទេសចរណ៍ ប្រពៃណី វប្បធម៌ដ៏
ល្អផ្សេងៗរបស់ប្រទេសជាតិ។ ជាមួយនឹងការនាំយកព័ត៌មាន
ល្អទៅជម្រាបជូនគេ សូមក្មួយៗទាំងអស់ត្រូវយកចិត្តទុកដាក់
រៀនសូត្រចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ពីយុវជននៃ
បណ្តាប្រទេសនីមួយៗ។ ជាមួយគ្នានេះ ក្មួយៗសូមយក
ចិត្តទុកដាក់ដល់ការខិតខំកសាងនូវមនោសញ្ចេតនាមិត្តភាព
សាមគ្គីភាព ដើម្បីបណ្តុះបណ្តាលនូវសហប្រតិបត្តិការអន្តរជាតិ
ជាមួយនឹងយុវជនជប៉ុន និងយុវជនបណ្តាលប្រទេសទាំង៩
ទៀតផងដែរ។

សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជឿជាក់ថា កម្មវិធី



ទិដ្ឋភាពក្នុងជំនួបសវនាការ


នាវាយុវជនអាស៊ីអាគ្នេយ៍នេះ គឺជានិមិត្តរូបដ៏ល្អមួយ ទាំង ក្នុងកម្រិតជាតិ តំបន់ និងពិភពលោក។ ដូចនេះ បើគិត មកដល់ពេលនេះ ក្មួយៗទាំងអស់សុទ្ធតែបានឆ្លងកាត់នូវ ដំណាក់កាលជាកូនល្អ សិស្សល្អ មិត្តល្អ ហើយក្មួយៗនឹង ក្លាយទៅជាពលរដ្ឋល្អរបស់ប្រទេសជាតិនាពេលអនាគត។ ក្មួយៗគឺជាទំពាំងស្នងឫស្សី ជាសសរទ្រូងរបស់ប្រទេស ជាតិ ក្នុងការបន្តវេនការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនា ពេលអនាគត។

សម្តេចប្រធានព្រឹទ្ធសភាបានស្នើឱ្យក្មួយៗទាំងអស់ ត្រូវ ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទៈមោះមុត ស្រូបយកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បីយក មកបង្កើនសមត្ថភាពផ្ទាល់ខ្លួនផង ក៏ដូចជាយកមកថ្លែង អនុវត្តឱ្យបានសមស្របតាមសភាពការណ៍ជាក់ស្តែងរបស់ ប្រទេសជាតិផង រួមចំណែកជាមួយនឹងប្រជាជន និងរាជរដ្ឋា- ភិបាល ជំរុញការកសាងប្រទេសជាតិឱ្យក្លាយទៅជាប្រទេស ជឿនលឿន រុងរឿង ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងជា សង្គមដែលមានអរិយធម៌ មានសេចក្តីស្រឡាញ់ មិនមាន ការកើតឡើងវិញនូវសង្គ្រាម នូវរបបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀតឡើយ។

សម្តេចប្រធានព្រឹទ្ធសភាបានជូនពរដល់ក្មួយៗ ដែល ទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន

លើកទី៤៦ ឆ្នាំ២០១៩នេះ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ សប្បាយរីករាយ និងវិលត្រឡប់មកមាតុភូមិ ប្រកបដោយសុវត្ថិភាព និងជ័យជម្នះ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថតរូបអនុស្សាវរីយជាមួយប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចំនួន៩រូប
ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបឯកអគ្គរាជទូត

នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីប្រចាំបរទេសចំនួន៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍មុននឹងចេញដំណើរទៅបំពេញភារកិច្ច រួមមាន៖ ឯកឧត្តម **ចាយ ណារុប** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម **វ៉ាត សីហា** ឯកអគ្គរាជទូតប្រចាំសហព័ន្ធរុស្ស៊ី ឯកឧត្តម **ចាន់ រតនា** ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី ឯកឧត្តម **អាន សុខឿន** ឯកអគ្គរាជទូតប្រចាំប្រទេសស្វីស ឯកឧត្តម **ឈួន ម៉ីណ្ណា** ឯកអគ្គរាជទូតប្រចាំសាធារណ-

រដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម **ម៉ឺន វិចិត្រ** ឯកអគ្គរាជទូតប្រចាំប្រទេសម៉ាឡេស៊ី លោកជំទាវ **បាង ម៉ូរ៉េម** ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋគុយបា ឯកឧត្តម **ហ៊ុន ហាន** ឯកអគ្គរាជទូតប្រចាំរដ្ឋកូរ៉េ និងឯកឧត្តម **ហុក សុភា** ឯកអគ្គរាជទូតប្រចាំប្រទេសព្រុយណេ។

នៅក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម លោកជំទាវទាំង៩រូបដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៩ ដែលនេះជាកិត្តិយសសម្រាប់ខ្លួនសម្រាប់គ្រួសារ សម្រាប់ក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ និងសម្រាប់ប្រទេសជាតិផង។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកឧត្តម លោកជំទាវទាំង៩រូប ត្រូវយកចិត្តទុកដាក់ដូចតទៅ៖

-ពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

-ក្តាប់ជាប់នូវគោលនយោបាយការបរទេសរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

-ក្នុងសភាពការណ៍បច្ចុប្បន្ន ត្រូវយកចិត្តទុកដាក់ក្តាប់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីរបស់រាជរដ្ឋាភិបាលលើសមរ-



ឯកអគ្គរាជទូតខ្មែរទាំង៩រូបចូលជួបសម្តែងការគួរសម

ភូមិការទូត និងត្រូវចាត់តាំងអនុវត្តដោយសកម្ម រស់រវើក ដើម្បីការពារអធិបតេយ្យភាព បូរណភាពដែនដី ស្របតាម ច្បាប់ និងរដ្ឋធម្មនុញ្ញ រក្សាបានសន្តិភាព ស្ថិរភាពនយោ- បាយ និងសេដ្ឋកិច្ចសង្គម និងគ្រប់កាលៈទេសៈ និងគ្រប់ ស្ថានភាព។

-យកចិត្តទុកដាក់យោសនា ផ្សព្វផ្សាយឱ្យបណ្តាប្រទេស នានាយល់ជ្រួតជ្រាបពីសភាពការណ៍ពិតរបស់កម្ពុជា ពី សក្តានុពល និងពីវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញវិនិ- យោគិន លើកកម្ពស់វិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ពីរទស្សវត្សចុងក្រោយនេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានលក្ខណៈថេរ ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តកសាង កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

-យកចិត្តទុកដាក់ពង្រឹងពង្រីកមន្ត្រីនៅក្នុងស្ថានទូតឱ្យ មានសមត្ថភាព គុណភាព និងកិត្តិយស អាចធ្វើការដោយ ស្មើសិទ្ធិ ស្មើភាពជាមួយបណ្តាប្រទេសនានាលើកិច្ចការ អន្តរជាតិ។

-ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការខាងស្ថាប័ន នីតិបញ្ញត្តិវិញ ក៏សូមជួយបង្កលក្ខណៈ និងជំរុញឱ្យមាន កិច្ចសហការល្អជាមួយនឹងគ្នា និងដើម្បីគាំទ្រគ្នាទៅវិញទៅ

មក សំដៅរួមចំណែកការពារ និងអភិវឌ្ឍប្រទេសជាតិ រៀងៗខ្លួន។

-យកចិត្តទុកដាក់គ្រប់គ្រងជនរួមជាតិយើងដែលកំពុង រស់នៅ ធ្វើការ និងរកស៊ីនៅប្រទេសសាមីឱ្យបានល្អ ដោយ អនុវត្តឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ជាពិសេស ត្រូវយកចិត្តទុកដាក់តាមដានក្តាប់សភាពការណ៍ និងព័ត៌មាននានា ដើម្បីជាប្រយោជន៍សម្រាប់ការបំពេញ ភារកិច្ចរបស់ខ្លួនឱ្យបានល្អ។

ឯកឧត្តម **សាយ ណារុះ** តំណាងឯកអគ្គរាជទូតទាំង អស់បានប្តេជ្ញានៅចំពោះមុខសម្តេចប្រមុខរដ្ឋស្តីទីថា នឹង ខិតខំបំពេញភារកិច្ចជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ទៅតាមច្បាប់ដែលបានកំណត់។

ឯកឧត្តមបានសន្យាថា ឯកអគ្គរាជទូតទាំងអស់នឹងខិតខំ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរដ្ឋ ស្តីទី និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេស ជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹង ប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗ ទៀត និងខិតខំទាក់ទាញវិនិយោគិន អ្នកទេសចរឱ្យមក កម្ពុជាកាន់តែច្រើន។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ណុំ ថតរូបអនុស្សាវរីយជាមួយឯកអគ្គរាជទូតខ្មែរទាំង៩រូប

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ត្រៀមមើលកសម័យប្រជុំលើកទី៤



ឯកឧត្តម ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភាដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើក កិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម **ស៊ីម កា** ប្រធានស្តីទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និង សម្រេចលើរបៀបវារៈចំនួន២គឺ៖

១-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាព ការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៤ ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។

២-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាព លេខាធិការសម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើក សម័យប្រជុំលើកទី៤ព្រឹទ្ធសភា នីតិកាលទី៤ ដោយមាន របៀបវារៈតែមួយ គឺ៖

១-ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ- សភាស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៤ ។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ាវិន)



ទិដ្ឋភាពប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៤ នីតិកាលទី៤



ឯកឧត្តម ស៊ីម កា (ឆ្វេង) អធិបតីភាពក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៥៨រូប។

សម័យប្រជុំលើកទី៤នេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។

ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក និងប្រជុំវិសាមញ្ញចំនួន២លើក ដោយពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ច្បាប់។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១៦ករណី ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន១០លើក ចុះបេសកកម្មក្នុង

ប្រទេសចំនួន១០លើក បំពេញបេសកកម្មក្រៅប្រទេសចំនួន៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៧៦លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៣៥០លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៩១លើក។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈចំនួន៣លើកនៅខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងដីអណ្តូងទឹកស្អាត ជីកស្រះទឹក ជីកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤នេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្តែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័នដែលញ៉ាំងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវីន)



ឯកឧត្តម ទេព ងន ឡើងអានរបាយការណ៍



ទិដ្ឋភាពនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤

ព្រឹទ្ធសភារៀបចំវេទិកាពង្រឹងសមត្ថភាពសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តពោធិ៍សាត់



ឯកឧត្តម ទេព ងន អធិបតីភាពក្នុងអង្គវេទិកា នៅខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំវេទិកាស្តីពី ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធអាពាហ៍ពិពាហ៍ និងគ្រួសារ សន្តតិកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់វីវីសាយ ស្ថិតក្នុងភូមិពាលព្យែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ប្រធានសាលាដំបូងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្តជានារី

និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សរុបចំនួន២៥៧នាក់។

ថ្ងៃក្នុងឱកាសបើកអង្គវេទិកា ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ទិសដៅរួមគឺកសាងសង្គមកម្ពុជាមួយដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ដើម្បីសម្រេចបាននូវទិសដៅខាងលើនេះ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានប្តេជ្ញាចិត្តខ្ពស់បន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យកាន់តែសកម្ម និងកាន់តែស៊ីជម្រៅ ដោយកំណត់នូវអាទិភាពចំនួនបួនគឺ មនុស្ស ផ្លូវ ទឹក ភ្លើង ជាពិសេសគោលដៅសម្រាប់កំណើនការងារសមធម៌ និងប្រសិទ្ធភាព គឺជាមគ្គុទ្ទេសក៍ច្បាស់លាស់សម្រាប់តម្រេកច្រកគ្រប់គ្នាអភិវឌ្ឍទាំងអស់ក្នុងគោលដៅបន្ត និងពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។



ឯកឧត្តម ទេព ងន ថ្លែងសុន្ទរកថាបើកអង្គវេទិកា



ទិដ្ឋភាពអ្នកចូលរួមអង្គវេទិកា

ឯកឧត្តម **ទេព ខន** ក៏បានលើកឡើងអំពី តួនាទីសំខាន់ៗ និងមុខងារទាំងបីរបស់ព្រឹទ្ធសភា គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចាប់តាំងពីនីតិកាលទី២ រហូតមកដល់បច្ចុប្បន្ននេះ ព្រឹទ្ធសភាបានកើតឡើងដោយការបោះឆ្នោតអសកល។ សមាជិកព្រឹទ្ធសភាច្រើនលើសលុបត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ ដូចនេះ សមាជិកព្រឹទ្ធសភាជាតំណាងឱ្យសិទ្ធិ និងផលប្រយោជន៍របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោតក្នុងភូមិភាគទាំង៨ និងជាតំណាងឱ្យផលប្រយោជន៍ប្រជាជាតិខ្មែរទាំងមូល។ ដោយសារតែភាពជាតំណាងនេះ សមាជិកព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ លើការប្រតិបត្តិជាក់ស្តែង និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់មូលដ្ឋាន តាមរយៈការស្តាប់មតិយោបល់ សំណូមពរបញ្ហាប្រឈមនានា របស់ក្រុមប្រឹក្សាឃុំ សង្កាត់ លើការប្រតិបត្តិជាក់ស្តែង និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់មូលដ្ឋាន តាមរយៈការជួយរិះរកវិធីសាស្ត្រដោះស្រាយ សំណូមពរ បញ្ហាប្រឈមរបស់ម្ចាស់ឆ្នោត និងប្រជាពលរដ្ឋ។ ដោយមើលឃើញពីសារៈសំខាន់របស់ស្ត្រី និងកុមារ ព្រឹទ្ធសភាបានរៀបចំឱ្យមានក្រុមសមាជិកព្រឹទ្ធ-

សភា ដើម្បីជួយស្ត្រី និងកុមារនៅមូលដ្ឋាន ជាពិសេសចូលរួមពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារអប់រំ សុខភាព អនាម័យបរិស្ថាន ការយល់ដឹងអំពីច្បាប់។ល។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់ថា វេទិកានាពេលនេះពិតជាមានគោលដៅច្បាស់លាស់ ក្នុងការលើកកម្ពស់ការកសាងសមត្ថភាព និងជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់យកទៅធ្វើការផ្សព្វផ្សាយ វិភាគ និងវាយតម្លៃ ដើម្បីធ្វើឱ្យសម្រេចបានក្នុងការអភិវឌ្ឍការងារ និងជួយពង្រឹងភាពអង្គអាចរបស់ស្ត្រី ការការពារផ្លូវច្បាប់សម្រាប់ស្ត្រី ក្មេងស្រី ស្រីពិការ ជនងាយរងគ្រោះ ព្រមទាំងជួយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។

តាមរយៈវេទិកានេះ ឯកឧត្តម **ទេព ខន** សង្ឃឹមថា អ្នកចូលរួមទាំងអស់ ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ នឹងទទួលបានព័ត៌មាន ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ដំណោះស្រាយថ្មីៗ បំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តការងារកន្លងទៅ។ ឯកឧត្តមបានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ ជាពិសេស ស្ត្រីជួយផ្តល់គំនិតយោបល់ក្នុងន័យចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ ល្អៗ និងបញ្ហាប្រឈមនានាដែលជាឧបសគ្គដល់ស្ត្រី និង

តម្រូវការជាក់ស្តែងរបស់ស្ត្រី សម្រាប់ជាគុណប្រយោជន៍
ស្វែងរកដំណោះស្រាយឱ្យចំបញ្ហានៅសេសសល់ ដែល
កើតមាននៅក្នុងខេត្តទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍមូល-
ដ្ឋានឱ្យកាន់តែល្អប្រសើរ។

វេទិកានេះ រៀបចំឡើងរយៈពេល១ថ្ងៃ ដោយក្រុមសមា-
ជិកាព្រឹទ្ធសភា ក្រោមការសហការឧបត្ថម្ភពីវិទ្យាស្ថានសភា
កម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់។ អង្គវេទិកាបានពិភាក្សា
គ្នាលើប្រធានបទសំខាន់ៗ មានជាអាទិ៍៖ ទី១-សមិទ្ធផល
ការងារដែលសង្កាត់សម្រេចបាន កង្វល់ និងសំណូមពរ
ដោយលោកស្រី **ចាន់ សុខាភិ** ចៅសង្កាត់រងទី១ សង្កាត់
ផ្ទះព្រៃ ខេត្តពោធិ៍សាត់ ទី២-សមិទ្ធផលការងារដែលឃុំ
សម្រេចបាន កង្វល់ និងសំណូមពរដោយលោកស្រី **ភឿក
ហ៊ុន** មេឃុំខ្ពងពពក ខេត្តកំពង់ឆ្នាំង ទី៣-តួនាទី ភារកិច្ច
របស់ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ **ហ៊ុន សែន**
ដោយលោក **លី ឡេធី** មេធាវីស្ម័គ្រចិត្តខេត្តពោធិ៍សាត់
ទី៤-តួនាទី ភារកិច្ច នីតិវិធី និងការអនុវត្តជាក់ស្តែងរបស់មន្ត្រី
នគរបាលយុត្តិធម៌នៃក្រសួងកិច្ចការនារី ដោយលោកជំទាវ
ហ៊ុ សាមិត្ត រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ទី៥-ញាតិ
កិច្ចសន្យាទ្រព្យសម្បត្តិប្តី ប្រពន្ធ និងសន្តតិកម្ម ដោយលោក
ជំទាវ **ចាន់ សុឆ្មាវី** រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ទី៦-
បទពិសោធន៍ជាក់ស្តែងក្នុងការសម្របសម្រួលដោះស្រាយ
ទំនាស់ អំពើហិង្សាក្នុងគ្រួសារ ដោយលោកជំទាវ **តុល
ណារី** ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ
ស្ត្រីនិងកុមារខេត្តកំពង់ឆ្នាំង និងទី៧-បទពិសោធន៍ជាក់
ស្តែងក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធ ដោយឯកឧត្តម
ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់អំពី កង្វល់ បញ្ហា
ប្រឈម តម្រូវការ ដំណោះស្រាយ និងឆ្លើយតបពាក់ព័ន្ធ
វិស័យច្បាប់អំពីការជួញដូរមនុស្ស និងអំពើហិង្សាក្នុងគ្រួសារ
ដោយឯកឧត្តម **ម៉ុល លឹម** ប្រធានក្រុមសមាជិកព្រឹទ្ធសភា



លោកជំទាវ ទី ហ៊ុវ៉ាស៊ី ថ្លែងសុន្ទរកថាបិទអង្គវេទិកា

ប្រចាំភូមិភាគទី៤។

បន្ទាប់ពីការធ្វើបទបង្ហាញ និងពិភាក្សាគ្នាយ៉ាងផុស-
ផុលរួចមក លោកជំទាវ **ទី ហ៊ុវ៉ាស៊ី** ប្រធានគណៈកម្ម-
ការទី៥ព្រឹទ្ធសភា បានអញ្ជើញឡើងថ្លែងសុន្ទរកថាបិទ
អង្គវេទិកានាឱកាសនោះថា វេទិកាថ្ងៃនេះនឹងយកធ្វើជា
មូលដ្ឋានពិចារណា និងរៀបចំជាធាតុចូលបន្ថែម ដើម្បីធានា
បាននូវភាពជឿជាក់ពីប្រជាពលរដ្ឋ តាមរយៈការពង្រឹង-
ពង្រីកនូវការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព
ផលិតភាព ភាពឆ្លើយតប និងជាពិសេស ដើម្បីរួមចំណែក
ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល
សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០៣០ ឱ្យក្លាយជាប្រទេស
មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេស
មានចំណូលកម្រិតខ្ពស់។

(អត្ថបទ និងរូបភាព៖ លោក ធុន គឹមជី)



ទិដ្ឋភាពអ្នកចូលរួមអង្គវេទិកា

អនុប្រធានទី២ព្រឹទ្ធសភាចែកសម្ភារសិក្សា នៅសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា



ឯកឧត្តម ទេព ងន អធិបតីភាពក្នុងពិធីចែកសម្ភារសិក្សា

នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកសម្លៀកបំពាក់ កាតាប និងសម្ភារសិក្សា ចែកជូនសិស្សានុសិស្សចំនួន៥០០នាក់ នៅសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម **ទេព ងន** អនុប្រធានទី២ព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដោយមើលឃើញអំពីការវិវត្តរីកចម្រើនរបស់សមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់ពេលបច្ចុប្បន្ននេះ ដើម្បីជួយប្រជាជន ជាពិសេសកុមារដែលខ្វះលទ្ធភាពក្នុងការសិក្សា។

ឯកឧត្តម **ទេព ងន** បានមានប្រសាសន៍ថា ការវិវត្តរីកចម្រើនរបស់សង្គម ក៏ដូចជាសមាគម គឺអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រសិនបើប្រទេសគ្មានសន្តិភាពទេ សមាគមក៏មិនអាចដំណើរការបានដែរ ពីព្រោះថា សមាគមត្រូវពឹងផ្អែកលើសប្បុរសជនក្នុង និងក្រៅប្រទេស។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលមានមនោសញ្ចេតនាជាមួយនឹងសមាគម ទទួលយកនូវការអំពាវនាវពីសមាគម ដើម្បីចូលរួមចំណែកបំបាត់ ថែរក្សា បណ្តុះបណ្តាលកុមារ កុមារីដែលខ្វះលទ្ធភាពក្នុងការសិក្សា។


អំណោយដែលចែកជូននាឱកាសនោះ រួមមាន៖ កាបូបស្ពាយ សម្លៀកបំពាក់២សម្រាប់ សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ ថវិកាចំនួន៥ពាន់រៀលក្នុងម្នាក់ៗ និងលោកត្រូវអ្នកត្រូវចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ព្រមទាំងថវិកាសម្រាប់ទ្រទ្រង់សមាគមចំនួន២លានរៀល។

សមាគមកុមារនៃក្តីសង្ឃឹមកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដែលមានឈ្មោះថា កុមារឈានមុខនៃកម្ពុជា មានការឧបត្ថម្ភកុមារចំនួន១០នាក់ មានការកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០១០ កុមារឈានមុខនៃកម្ពុជាបានផ្លាស់ប្តូរឈ្មោះទៅជា សមាគមកុមារនៃក្តីសង្ឃឹមកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ដែលមានទីតាំងនៅភូមិតាពៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បច្ចុប្បន្ន សមាគមបានឧបត្ថម្ភកុមារសរុបចំនួន៥០០នាក់ ស្រីចំនួន២៥៩នាក់ យុវជនកំពុងរៀនបន្តនៅមហាវិទ្យាល័យសរុប២៥នាក់។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គឹម សិទ្ធិ)



**អនុប្រធានទី២ព្រឹទ្ធសភាជួបសវនាការជាមួយអនុប្រធានគណៈកម្មាធិការ
កិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន**



ទិដ្ឋភាពជំនួបសវនាការ

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម LIU Hongcai អនុប្រធានសមាគមយោគយល់ជាអន្តរជាតិ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន និងជាអតីតអនុរដ្ឋមន្ត្រី នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ទេព ឈន** មានជំនឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរកាន់តែរឹងមាំ។

ឯកឧត្តម **ទេព ឈន** បានបញ្ជាក់ថា ប្រទេសទាំងពីរបានបន្តនូវប្រពៃណីថ្នាក់ដឹកនាំជំនាន់មុន ដែលមានព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងលោកប្រធាន **ម៉ៅ សេឌុន** និងលោកនាយករដ្ឋមន្ត្រី **ឌូ អេនឡាយ** ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុន ដោយខិតខំពង្រឹងពង្រីក និងលើកកម្ពស់ចំណងមិត្តភាពបន្ថែមទៀត រហូតក្លាយជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។

ឯកឧត្តម **ទេព ឈន** បានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែបន្តគាំទ្រឥតងាករនូវគោលនយោបាយចិនតែមួយ

ហើយចាត់ទុកសាធារណរដ្ឋប្រជាមានិតចិនជាមិត្តភក្តិល្អបងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ប្រទេសកម្ពុជាបាននឹងកំពុងទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។

ឯកឧត្តម **ទេព ឈន** បានអបអរសាទរ និងជូនពរដល់បក្សកុម្មុយនីស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចូលមកដល់ក្នុងខែតុលា ខាងមុខនេះ (១ តុលា ១៩៤៩-១ តុលា ២០១៩) សូមបន្តសម្រេចបានសមិទ្ធផលកាន់តែធំធេង ដើម្បីអភិវឌ្ឍន៍ប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើប ប្រកបដោយវិបុលភាព រឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន ពោរពេញដោយភាពសុខដុមរមនា។

ឯកឧត្តម **ទេព ឈន** បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំស្ថាប័ន និងគណៈកម្មការជំនាញសភា នៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

ឯកឧត្តម **ទេព ឈន** បានថ្លែងអំណរគុណចំពោះជំនួយរបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ជូនដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីនីតិកាលទី១ រហូតមកដល់បច្ចុប្បន្ន។ សាធារណរដ្ឋប្រជាមានិតចិន និងសភាប្រឹក្សានយោបាយប្រជាជនចិន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសំណូម-

ពររបស់ព្រឹទ្ធសភា និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភាបានប្រើប្រាស់ជំនួយរបស់មិត្តចិន ដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ជាមួយគ្នានេះឯកឧត្តម មានជំនឿជឿជាក់ថា សភាប្រឹក្សានយោបាយប្រជាជនចិន និងគ្រឹះវិពិចារណា ដើម្បីបន្តជួយសាងសង់អគារសាលប្រជុំព្រឹទ្ធសភា។

នាឱកាសនោះ ឯកឧត្តម LIU Hongcai បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបជាមួយនឹងគណៈប្រតិភូនាឱកាសនេះ។ ឯកឧត្តមបានជម្រាបជូនឯកឧត្តម **ទេព ងន** ថា កាលពីឆ្នាំ២០១៦ ឯកឧត្តមធ្លាប់បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយមកដល់ពេលនេះ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះនៅរាជធានីភ្នំពេញមានអគារខ្ពស់ៗជាច្រើន។

ឯកឧត្តម LIU Hongcai បានសម្តែងនូវការអបអរសាទរចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ និងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់។

ឯកឧត្តម LIU Hongcai បានសង្កេតឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការត្រូវបានបន្តវែនពីជំនាន់មួយទៅជំនាន់មួយ។ ប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងកម្រិតថ្មីមួយទៀតគឺក្លាយជាទំនាក់ទំនង “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ស្តែងឡើងតាមរយៈ ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត មហាជន យុវជន បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ក្នុង

គោលបំណងលើកកម្ពស់ទំនាក់ទំនងខាងនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ រវាងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត ស្ថិតក្រោមគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ។

ឯកឧត្តមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគនៅប្រទេសកម្ពុជា ក្រៅពីនេះ ការផ្លាស់ប្តូរទេសចរណ៍រវាងប្រជាជន និងប្រជាជន ក៏មានការកើនឡើងជាលំដាប់ផងដែរ។ ឆ្នាំនេះ គឺជាឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិនដែលមានអ្នកទេសចរចិនមកប្រទេសកម្ពុជាបានកើនឡើងរហូតដល់៣៧% បើប្រៀបធៀបចំនួនអ្នកទេសចរក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

ឯកឧត្តម LIU Hongcai បានជម្រាបជូនឯកឧត្តម **ទេព ងន** ថា សមាគមយោគយល់ជាអន្តរជាតិចិននឹងជំរុញឱ្យមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ទឹកស្អាត និងវិស័យសុខាភិបាល ជាមួយនឹងប្រទេសកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើង។

ឯកឧត្តម LIU Hongcai បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រនូវគោលនយោបាយចិនតែមួយ ដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ ជាមួយគ្នានេះ ប្រទេសចិននៅតែបន្តគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ប្រទេសទាំងពីរនៅតែបន្តគាំទ្រគ្នាទៅវិញទៅមកដោយស្មោះត្រង់ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គឹម សិទ្ធិ)



ឯកឧត្តម ទេព ងន ថតរូបអនុស្សាវរីយជាមួយគណៈប្រតិភូ នៃសភាប្រឹក្សានយោបាយប្រជាជនចិន

ឯកឧត្តម ទេព ងន អនុញ្ញាតឱ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍



ឯកឧត្តម ទេព ងន សំណេះសំណាលជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា

នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម **ទេព ងន** អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន១៤នាក់ ចូល ជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញ ដំណើរទៅចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យ ក្មេងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែតុលា ដល់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅតំបន់ស្វយ័ត ក្លាងស៊ី (Guangxi) នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ លោក **ស្រុយ អាជុន្មារ** ប្រធាន ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា បានជម្រាបជូន ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាថា នេះគឺជាលើកទី៤

ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបាន ការអនុញ្ញាតពីសាធារណរដ្ឋប្រជាមានិតចិន ជាពិសេស ខាងយុវជនចិនបានអនុញ្ញាតឱ្យប្រតិភូសហភាពសហព័ន្ធ យុវជនកម្ពុជាចេញទៅបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងអា- ស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅតំបន់ស្វយ័តក្លាងស៊ី (Guangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹង ស្មារតីឆន្ទៈគោលជំហរ ចំណេះដឹង សមត្ថភាព បទពិសោ- ធន៍ និងអនុសាសន៍នានា ព្រមទាំងឯកសារគោលនយោ- បាយពាក់ព័ន្ធនឹងវិស័យសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀប រយ និងការគ្រប់គ្រងរដ្ឋបាលដែនដី កិច្ចការងារយុវជន របៀបរបបធ្វើការ តម្លៃជាតំណាងរបស់យុវជន និងការត្រៀម




ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាចូលជួបសម្តែងការគួរសម

ខ្លួនធ្វើជាអ្នកតំណាងប្រជាជាតិ យុវជនកម្ពុជាក្នុងក្របខ័ណ្ឌ
តំបន់ និងអន្តរជាតិ។

ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា បាន
សម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្លាយៗទាំង
អស់ ដែលត្រូវបានជ្រើសរើសទៅចូលរួមក្នុងកម្មវិធីបណ្តុះ-
បណ្តាលអ្នកដឹកនាំវ័យក្មេងអាស៊ាន នៅតំបន់ស្វយ័តក្វាង-
ស៊ី (Guangxi) នៃសាធារណរដ្ឋប្រជាមានិតចិន លើកទី៤ ឆ្នាំ
២០១៩នេះ។ ឯកឧត្តម **ទេព ខន** បានសង្កត់ធ្ងន់ថា ក្លាយៗ
គឺជាយុវជនគំរូរបស់ប្រទេសកម្ពុជា និងមានភារកិច្ចច្រើន
ក្នុងនោះត្រូវមានការផ្សព្វផ្សាយជូនមិត្តភក្តិជាយុវជននៃ
ប្រទេសដទៃទៀតអំពីវប្បធម៌ អរិយធម៌ ការអភិវឌ្ឍ ការរីក
ចម្រើន ជាពិសេសអំពី សភាពការណ៍ពិភពរបស់ប្រទេស
កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងនោះដែរ ត្រូវដកស្រង់បទ
ពិសោធន៍ល្អៗ និងឈ្វេងយល់អំពីសភាពការណ៍នៃបណ្តា
ប្រទេសនីមួយៗ ដើម្បីយកមកពិចារណាថ្លៃ អនុវត្តឱ្យសម
ស្របតាមសភាពការណ៍របស់ប្រទេសយើងឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម **ទេព ខន** បានផ្តាំផ្ញើឱ្យក្លាយៗទាំងអស់ ត្រូវ
ខិតខំថែរក្សាឱ្យបានល្អនូវទំនាក់ទំនងមិត្តភាពទាំងផ្ទៃក្នុង
ជួរយុវជនរបស់ប្រទេសកម្ពុជា និងជាមួយនឹងយុវជននៃ
បណ្តាប្រទេសនីមួយៗ និងសូមឱ្យក្លាយៗថែរក្សាឱ្យបានល្អ
ក្នុងការទំនាក់ទំនង សាមគ្គីភាព ឯកភាពទាំងផ្ទៃក្នុងជួរយុវ-
ជនរបស់យើង និងមានទំនាក់ទំនងល្អជាមួយនឹងគ្នាធ្វើយ៉ាង
ណាឱ្យមានការរីកចម្រើនទាំងអស់គ្នា ដើម្បីនាំមកនូវកិត្តិ-
យសជូនប្រទេសកម្ពុជា និងសូមជូនពរដល់ក្លាយៗទទួល
បានជោគជ័យ ភាពសប្បាយរីករាយ ព្រមទាំងទទួលបាន
នូវអនុស្សាវរីយ៍ និងបទពិសោធន៍ល្អៗត្រឡប់មកមាតុភូមិ
យើងវិញ។

តាងនាមឱ្យប្រតិភូ លោក **ស្រុយ រេដុន្នារ** បានថ្លែង
អំណរគុណចំពោះអនុសាសន៍ល្អៗ និងដ៏មានតម្លៃរបស់



ឯកឧត្តម ទេព ខន ចក្ខុបអនុស្សាវរីយ៍ជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្តម **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់
ប្រតិភូ ដើម្បីជាទុនដ៏ធំធេងក្នុងការរៀបចំខ្លួនចេញដំណើរ
ទៅចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេង
អាស៊ាន នៅតំបន់ស្វយ័តក្វាងស៊ី (Guangxi) នៃសាធារណ
រដ្ឋប្រជាមានិតចិន។ ជំនួសមុខឱ្យប្រតិភូ លោក **ស្រុយ
រេដុន្នារ** បានប្តេជ្ញាថា នឹងខិតខំត្រង់ត្រាប់ស្តាប់នូវអ្វីដែល
ជាការបណ្តុះបណ្តាលរបស់លោកគ្រូ និងអ្នកគ្រូទាំងអស់
នៅប្រទេសចិន ដើម្បីជាចំណេះដឹង នៅពេលត្រឡប់មក
កាន់មាតុភូមិវិញក្នុងការបន្តការកសាងប្រទេសជាតិឱ្យបាន
រីកចម្រើន ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងគតិ-
បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវិន)

**អនុប្រធានទី២ព្រឹទ្ធសភា ទទួលជួបអនុប្រធានគណៈកម្មាធិការធនធាន
ប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនមិន**



ឯកឧត្តម ZHANG BAOSHUN និងឯកឧត្តម ហេង សំរិន

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី នៅមានព្រឹទ្ធសភា ឯកឧត្តម **ហេង សំរិន** អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ZHANG BAOSHUN អនុប្រធានគណៈកម្មាធិការធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនមិន ក្នុងឱកាសដែល ឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ហេង សំរិន** បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូ នៅលើ ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែរឹងមាំ រីកចម្រើនលឿនគ្រប់វិស័យ និងមានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

ឯកឧត្តម **ហេង សំរិន** បានរម្ងឹកអំពីទំនាក់ទំនងរវាង ប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ហើយទំនាក់ទំនងនេះបានបន្តពង្រឹងពង្រីកជាលំដាប់រហូត ក្លាយជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។

ឯកឧត្តម **ហេង សំរិន** បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ដែល

តែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ហេង សំរិន** បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបាន ចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា។ ប្រទេសចិនបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដោយបានក្លាយ ខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាប្រភពនៃវិនិយោគផ្ទាល់ ដ៏ធំ និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេដល់កម្ពុជា។ ជំនួយអភិវឌ្ឍន៍ទាំងអស់ពីសំណាក់ប្រទេសចិនមិនត្រឹមតែ បានចូលរួមវិភាគទានដ៏សំខាន់ដល់ការអភិវឌ្ឍប្រទេស កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងភាពជាមិត្ត និង ឯករាជ្យភាពរបស់ប្រទេសកម្ពុជាទៀតផង។

ឯកឧត្តម **ហេង សំរិន** បានបញ្ជាក់ថា ប្រទេសកម្ពុជាបាន នឹងកំពុងទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវាត់មួយ ផ្លូវមួយ” និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ លទ្ធផលជាក់ស្តែងពីគោលនយោបាយនេះ គឺគម្រោង ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្ត ព្រះសីហនុ នឹងចាប់បដិសន្ធិឡើងនៅអំឡុងឆ្នាំ២០២២។

ឯកឧត្តម **ហេង សំរិន** បានបញ្ជាក់ថា ប្រទេសកម្ពុជាបន្ត គាំទ្រឥតងាករនូវគោលនយោបាយចិនតែមួយ ហើយចាត់ ទុកសាធារណរដ្ឋប្រជាមានិតចិន ជាមិត្តភក្តិល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អ។ ព្រឹទ្ធសភា និងឯកឧត្តមផ្ទាល់ ឯកឧត្តមសូមបន្តគាំទ្រដោយពេញលេញរាល់សេចក្តី សម្រេចនានា ដែលធ្វើឡើងដោយរដ្ឋាភិបាល នៃប្រទេស ទាំងពីរ (កម្ពុជា-ចិន) ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកឧត្តម **ហេង សំរិន** បានបន្តថា កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយ ប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃ

ទៅមួយថ្ងៃ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំស្ថាប័ន និងគណៈកម្មការជំនាញសភានៃប្រទេសទាំងពីរ។

ឯកឧត្តម **ទេព ងន** បានថ្លែងអំណរគុណចំពោះជំនួយរបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិនដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ជូនដល់ព្រឹទ្ធសភាកម្ពុជា ចាប់តាំងពីនីតិកាលទី១ រហូតមកដល់បច្ចុប្បន្ន។ រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយប្រជាជនចិន តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសំណូមពររបស់ព្រឹទ្ធសភា និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភាបានប្រើប្រាស់ជំនួយរបស់ប្រទេសចិនដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ឯកឧត្តម **ទេព ងន** មានជំនឿជឿជាក់ថា សភាប្រឹក្សានយោបាយប្រជាជនចិន នឹងពិចារណាចំពោះសំណើរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការជួយសាងសង់អគារសាលប្រជុំព្រឹទ្ធសភា។

ឯកឧត្តម ZHANG BAOSHUN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបជាមួយនឹងគណៈប្រតិភូនាឱកាសនេះ។ ឯកឧត្តមបានជម្រាបថា នេះគឺជាលើកទី១ដែលឯកឧត្តមមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង មានអគារខ្ពស់ៗ និងការដ្ឋានជាច្រើន ជាពិសេសរាជធានីភ្នំពេញ គឺជារាជធានីមួយប្រកបដោយភាពរស់រវើក។

ឯកឧត្តម ZHANG BAOSHUN បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីសិក្សាស្រាវជ្រាវអំពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងការពារអេកូបរិស្ថាននៅប្រទេសកម្ពុជា។ ឯកឧត្តមមាន

សេចក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងសហការគ្នាក្នុងការជំរុញការការពារអេកូបរិស្ថាន បើទោះបីជាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមានរយៈពេលខ្លីក៏ដោយ ក៏គណៈប្រតិភូមានឱកាសជួបជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាក្រសួងបរិស្ថាន និងបានទៅទស្សនកិច្ចកន្លែងជាច្រើន។

ឯកឧត្តម ZHANG BAOSHUN បានថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រនូវគោលនយោបាយចិនតែមួយ។ ជាមួយគ្នានេះ ប្រទេសចិនក៏នៅតែបន្តគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

ឯកឧត្តម ZHANG BAOSHUN បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមសង្ឃឹមថា សភានៃប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់រឹងមាំថែមទៀត។

ឯកឧត្តម **ទេព ងន** បានឯកភាពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តមប្រធានគណៈប្រតិភូ ដែលលើកអំពី ការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នានឹងការគាំពារបរិស្ថាន។ ព្រឹទ្ធសភាកម្ពុជា តែងតែគិតគូរជានិច្ចអំពីផលប៉ះពាល់បរិស្ថាន។ រាល់ច្បាប់ដែលព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ គឺសុទ្ធតែត្រូវបានគណៈកម្មការនានារបស់ព្រឹទ្ធសភា ប្រជុំវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានជានិច្ច។

ឯកឧត្តម **ទេព ងន** បានប្រសិទ្ធពរជូនឯកឧត្តម និងគណៈប្រតិភូ សូមឱ្យមានសុខភាពល្អបរិបូរណ៍ អាយុយ៉ិនយូរ និងជ័យជម្នះគ្រប់ភារកិច្ច។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គឹម សិទ្ធិ)



ឯកឧត្តម ទេព ងន ចតុបអនុស្សាវរីយជាមួយគណៈប្រតិភូចិន

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽នារសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាម ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធដ៏កិត្តិយស
ហ្សាក់ ហ្ស៊ីរ៉ាក់ (Jacques Chirac) អតីតប្រធានាធិបតី
នៃសាធារណរដ្ឋបារាំង នៅស្ថានទូតសាធារណរដ្ឋបារាំង
ប្រចាំកម្ពុជា រាជធានីភ្នំពេញ។

✽នាព្រឹកថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និង
សួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរសង្កាត់
គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

✽នារសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បាននាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំង
បច្ច័យ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី **នន្ទ ថៃត**
សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជា
ព្រះចៅអធិការវត្តបទុមវតី និងប្រគេនព្រះសង្ឃដែលគង់ចាំ
ព្រះវស្សាក្នុងពុទ្ធសីមាវត្តបទុមវតី។

✽នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល
និងសួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំង និងអាជ្ញាធរសង្កាត់
ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

✽នាព្រឹកថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមក្នុង
ព្រះរាជពិធីថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា
ព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះបរមរតនកោដ្ឋ
នៅបរិវេណព្រះឧបោសថរតនាមាម ព្រះវិហារព្រះកែវមរកត
ក្នុងបរិវេណព្រះបរមរាជវាំង។

✽នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩
សម្តេចវិបុលសេនាភក្តី **សាម ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល
និងសួរសុខទុក្ខប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច និងអាជ្ញា-
ធរសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងមូលន្ទមពិធីផ្សេងៗ**

✽ នាថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ស៊ឹម កា** អនុប្រធានទី១ព្រឹទ្ធសភា បានរៀបចំពិធីបុណ្យ កម្រិតទានសាមគ្គី ដើម្បីជង្វែរទៅវេរប្រភេទព្រះសង្ឃ ដែល គង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា និងប្រមូលបច្ច័យ កសាងសមិទ្ធផលនានា ទុកជាគរុកណ្ណក្នុងវត្តពង្សវង្សី ហៅ វត្តជ្រៃម្រាក់ ស្ថិតនៅភូមិជ្រៃម្រាក់ ឃុំគោកគង់កើត ស្រុក កញ្ជ្រៀច ខេត្តព្រៃវែង។



✽ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជា អធិបតីភាពក្នុងពិធីជប់លៀងជូនឯកឧត្តម LIU Hongcai អនុប្រធានសមាគមយោគយល់ជាអន្តរជាតិ និងជាអនុ- ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រឹក្សា នយោបាយប្រជាជនចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា- ចក្រកម្ពុជា នៅភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៩ គណៈ- ប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញ ដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេច ព្រះ **នរោត្តម សីហនុ** ព្រះមហាវីរក្សត្រ ព្រះបរមរតន- កោដ្ឋ នៅព្រះមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។



✽ នាសៀលថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញនាំយក សម្ភារកីឡា ចែកជូនដល់ក្រុមកីឡាបាល់ទាត់យុវជនវត្ត វ៉ារិន ហៅវត្តព្រែកលាប នៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ឹម បឹងកេងកង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ទេព ឈន** អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិ- បតីភាពក្នុងពិធីជប់លៀងជូនឯកឧត្តម ZHANG BAOS- HUN អនុប្រធានគណៈកម្មាធិការធនធានប្រជាជន និង បរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាស ដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅភោជនីយដ្ឋាន Tunglok Signature រាជធានីភ្នំពេញ។



សកម្មភាពគណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ



✽ នាថ្ងៃទី២១ ខែកញ្ញា និងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ទី១ព្រឹទ្ធសភា ដើម្បីត្រៀមរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ឆ្នាំ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ។

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់ អាវុធគីមី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំ ពិសេស វិមានព្រឹទ្ធសភា។

✽ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



- ផ្ទៃក្នុងគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាម ឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គ- ការហាមឃាត់អាវុធគីមី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៤ ព្រឹទ្ធសភា។

- ក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី២)ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច- ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាម ឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ ហាមឃាត់អាវុធគីមី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅ សាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា។

- អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋា- ភិបាល ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **មិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទី- ស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាង



✽ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ **ទី មុវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី ពិនិត្យពិភាក្សាលើរបាយការណ៍បេសកកម្ម នៅខេត្តកំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តសៀមរាប របាយការណ៍គណៈកម្មការនៅចន្លោះសម័យប្រជុំ របាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ បិទបញ្ជីចំណូលចំណាយប្រចាំ ត្រីមាសទី៣ ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលប្រជុំ គណៈកម្មការទី៥ព្រឹទ្ធសភា។



✽ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា (ក្រុម ទី៣) ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណា- ចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី សេច- ក្តីព្រាងច្បាប់ស្តីពី សំណង់ សេចក្តីព្រាងច្បាប់ស្តីពី ពាណិ- ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពី កិច្ច ការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី របប សន្តិសុខសង្គម នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធ- សភា។

✽ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៤)



ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុ- ម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រ- កម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិ និង អភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី សេចក្តី ព្រាងច្បាប់ស្តីពី សំណង់ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជ- កម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពី កិច្ច ការពារអ្នកប្រើប្រាស់ សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខ សង្គម និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។

✽ លោកជំទាវ **ហាន សំរោង** ប្រធានគណៈកម្ម- ការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



- ផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។

- អន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋា- ភិបាលដឹកនាំដោយឯកឧត្តម **អ៊ុក សំរោង** រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យ



ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។

✽ឯកឧត្តម **គង់ សារង** ប្រធានគណៈកម្មការ ទី៩ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ៖



-អន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជ- រដ្ឋាភិបាលដឹកនាំដោយឯកឧត្តម **ប៉ាន សូរស័ក្តិ** រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាង ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេចក្តី ព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ នាថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។

-ផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ស្តីពី សំណង់ សេចក្តីព្រាងច្បាប់ ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាង- ច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ នាថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៩ ព្រឹទ្ធសភា។

-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) ដើម្បីពិនិត្យពិភាក្សា



លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច- ព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាម- ឃាត់អាវុធគីមីស្តីពី បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ ហាមឃាត់អាវុធគីមី សេចក្តីព្រាងច្បាប់ស្តីពី សំណង់ សេចក្តី ព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេច- ក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់សេចក្តីព្រាង- ច្បាប់ស្តីពី របបសន្តិសុខសង្គម និងបញ្ហាផ្សេងៗ នាថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី ១០ព្រឹទ្ធសភា។



✽នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍ស្តីពី សកម្មភាពការងារ និងរបាយ- ការណ៍ថវិកាប្រចាំខែតុលា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។


✽នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញដឹក-



យោគយល់ជាអន្តរជាតិ អនុប្រធានគណៈកម្មាធិការកិច្ច-
ការបរទេស នៃសភាព្រឹទ្ធសភាប្រជាជនចិន ចូល
ជួបពិភាក្សាការងារ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធ
សភា។



នាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដើម្បី
ពិនិត្យ និងសម្រេចលើខ្លឹមសារកម្រងសំណួរ សម្រាប់ដាក់
ជូនប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តតាកែវ ខេត្ត
កំពត និងខេត្តកែប ព្រមទាំងកំណត់កាលបរិច្ឆេទរៀបចំ
ពិធីសំណេះសំណាលជាមួយនឹងប្រធានក្រុមប្រឹក្សាឃុំ
សង្កាត់នៅខេត្តតាកែវ ខេត្តកំពត និងខេត្តកែប នៅសាល
ប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



✽នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អាយ
ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធាន
ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាសាធារណរដ្ឋ-
ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញដឹកនាំកិច្ច-
ប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យលើគម្រោងបំពេញបេសកកម្ម
ក្រៅប្រទេសរបស់ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយនឹង
សភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង
ការងារផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

✽នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត
គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បាន
អនុញ្ញាតឱ្យឯកឧត្តម LIU Hongcai អនុប្រធានសមាគម

✽នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក គង់
សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា** បានអនុញ្ញាតឱ្យ
ក្រុមគ្រូពេទ្យកូរ៉េ ចូលជួបសំដែងការគួរសម និងសួរសុខ-
ទុក្ខ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែតុលាឆ្នាំ២០១៩នេះព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៦ករណីធ្វើកំណត់បង្ហាញអំពីពាក្យ
បណ្តឹងចំនួន៦ករណី ទទួលលិខិតឆ្លើយតបអំពីការដោះស្រាយពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១ករណី និងឆ្លើយតបទៅ
ម្ចាស់បណ្តឹងចំនួន២ករណី កំពុងពិនិត្យសិក្សាចំនួន៧ករណី ព្រមទាំងបានទទួលឯកសារពាក្យបណ្តឹងដែលក្រសួង
ស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន៤ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✧ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលធ្វើដំណើរពីខេត្តកំពង់ស្ពឺ មកទស្សនាទីតាំងបង់អភិវឌ្ឍម៉ុង ឬទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ និងទី២៩ ខែកញ្ញា និងថ្ងៃទី៤ ទី៥ ទី១០ ទី១៥ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករនៅឃុំតាកឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។



-ដឹកនាំកម្មករដាក់ស្លាកសម្គាល់ឈ្មោះដើមឈើនីមួយៗនៅក្នុងតំបន់អភិវឌ្ឍន៍ម៉ុង ឬទ្ធីសែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។



-ចុះណែនាំក្រុមការងារអំពី របៀបកាប់ផ្ការព្រៃឈើ ដើម្បីថែរក្សាការពារទុកសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកទស្សនា និងស្គាល់ប្រភេទដើមឈើដែលមានតម្លៃនៅក្នុងបរិវេណកសិ-ទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

-ដឹកនាំក្រុមការងារចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

-ទទួលជួបភ្ញៀវជនជាតិជប៉ុន និងនិស្សិតកម្ពុជាមកសិក្សាល្បឿងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធ និងចំការឈើហូបផ្លែបន្លែបង្ការ កសិដ្ឋានចិញ្ចឹមមាន់ ស្រះទឹកចិញ្ចឹមត្រី និងទស្សនាព្រៃឈើរាប់លានដើម នៅក្នុងតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលសកម្មភាពក្រុមការងារចាក់ក្រាលកៅស៊ូថ្នល់ DBST នៅលើកំពូលភ្នំតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យសម្រាប់គម្រោងឆ្នាំ២០១៩ ព្រមទាំងគ្រោងនឹងអនុវត្តន៍ការងារចាក់ក្រាលកៅស៊ូថ្នល់ប្រវែង៦.៥០០ម៉ែត្រ នៅក្នុងតំបន់អភិវឌ្ឍន៍ម៉ុង ឬទ្ធីសែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

✧លោកជំទាវ **ទី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង៖

-សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ នៅឃុំភ្នំបាត ឃុំទំនប់ធំ ឃុំជ្រៃលាស់ នៅសាលាស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

-លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តព្រះសុគន្ធមានបុណ្យចំនួន២០០នាក់ នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

✧នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្តីពី ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។



✧នាថ្ងៃទី២ ទី៤ ទី៨ និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការ

ទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរ-សុខទុក្ខក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីការិយាល័យច្រកចេញចូលតែមួយ នៅសាលាសង្កាត់ប្រទះ-ឡាង ខណ្ឌកំបូល ខណ្ឌទួលគោក រាជធានីភ្នំពេញ។

✽ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែម ម៉ុននាង** ប្រធាន ឯកឧត្តម **ឡាន់ នន** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកម្រិតទានសាមគ្គី នៅអង្គភាពប្រឆាំងអំពើពុករលួយ និងនៅវត្តវាលស្បូវ រាជធានីភ្នំពេញ។

✽ឯកឧត្តម **ឈួន ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងសន្និបាតកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រៃវែង ក្នុងអាណត្តិទី៥ (២០១៩-២០២៤) ក្រោមអធិបតីភាពលោកជំទាវ **ពុំ ចាន់ធីនី** អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ុន វ៉ាន់ ហ៊ុន សែន** ប្រធានកាកបាទក្រហមកម្ពុជា នៅខេត្តព្រៃវែង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៅឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

✽ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំស៊ីង មេភូមិត្រូបង្រៀន ដើម្បីពិនិត្យពិភាក្សាអំពីបញ្ហាប្រឈមនានា នៅឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមអបអរសាទរពិធីបុណ្យអុំទូក និងបណ្តែតប្រទីបខេត្តបាត់ដំបង ឆ្នាំ២០១៩ ក្នុងឱកាសចេញព្រះវស្សា នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។



✽នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែម លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម **ម៉ែន គុសល្យ** អភិបាលខេត្តឧត្តរមានជ័យ ដើម្បីជួយជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអភិវឌ្ឍន៍ ក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅសាលាខេត្តឧត្តរមានជ័យ។

✽នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

✽ឯកឧត្តម **អោយ ខន** អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-គោរពវិញ្ញាណក្ខន្ធសព្វឯកឧត្តម **ថា សាន្ត** អតីតស្នងការនគរបាលខេត្តកោះកុង និងជាអតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅក្នុងភូមិព្រែកស្វាយ (ឆ្មារបាត់) សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមដង្ហែអង្គកម្រិតទានទៅវេរប្រគេនព្រះសង្ឃនៅវត្តសាគររាម ហៅវត្តពាមក្រសោប នៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្ម-



ការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ៖

- ពិភាក្សាការងារជាមួយនឹងសមាគមមនុស្សចាស់ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។



- ផ្សព្វផ្សាយឯកសារជំនួយស្មារតីសម្រាប់ការងារសាធារណៈមតិ ក្រោមអធិបតីភាពឯកឧត្តម **ឱម យ៉ិនឡេង** ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។



✽ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ប្រាក់ ចំរើន** អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិក្តាន់រយ និងភូមិដំណាក់អំពិល ព្រមទាំងបាននាំយកថវិកាទៅចូលរួមកសាងសាលាឆទាននៅវត្តដំណាក់អំពិលនៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងចុះទៅពិនិត្យមើលទីតាំង ដើម្បីកសាងប៉ុស្តិ៍រដ្ឋបាលឃុំដំណាក់អំពិល។

✽ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅស្រុកថ្មគោល និងស្រុកបវេល ខេត្តបាត់ដំបង។

✽ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **គិន រំណត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាសាធារណៈ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗរបស់ប្រទេសជាតិ នៅវត្តយូចិការ៉ែន ស្រុក

កោះអណ្តែត ខេត្តតាកែវ។



✽ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ **កង សៅវេន** លេខាធិការ និងឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងសិស្សានុសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ចំនួន៥.០០០នាក់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ម៉ែន ស៊ីម៉ន** តំណាងរាស្ត្រមណ្ឌលកំពត នៅសាលសន្និសីទខេត្តកំពត។



✽ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈើយ ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាង** ឧបនាយករដ្ឋមន្ត្រី នៅសាលាខេត្តបន្ទាយមានជ័យ។

✽ នាថ្ងៃទី៦ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

✽ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គវិជ្ជាសង្គ្រោះបឋម ជូនដល់ប្រជាពលរដ្ឋខណ្ឌចំការមនចំនួន៤៥នាក់

នៅសាលាខណ្ឌចំការមន រាជធានីភ្នំពេញ។

✽នាថ្ងៃទី៤ តុលា ឆ្នាំ២០១៩ ឯកឧត្តម **ហេង មូរ៉ា** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការចំនួន៧៨នាក់ នៅក្រុងស្វង ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៤ ទី៥ ទី១១ និងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

-ទទួលជួបពិភាក្សាការងារជាមួយនឹងគ្រូបង្រៀនខ្មែរឥស្លាមក្នុងខេត្តកំពត ដើម្បីពង្រឹងលើវិស័យអប់រំផ្នែកសាសនា និងចំណេះដឹងទូទៅ នៅភូមិត្រើយកោះ សង្កាត់ត្រើយកោះ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពប្រជាពលរដ្ឋនៅខេត្តកែប នាថ្ងៃទី២៦ ខែកញ្ញា និងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

✽នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ប្រឹក គឹមស្រីលាង** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាចំនួន១ខ្នង មាន៦បន្ទប់ ជាជំនួយរបស់អង្គការស្ថានកម្ពុជាហូឡង់ ក្រោមអធិបតីភាពឯកឧត្តម **ហ៊ុន ណេង** តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅភូមិទំព ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។



✽នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម **សត ណារឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនដែលរងគ្រោះដោយសារការជំនន់លិច នៅស្រុកអង្គរជុំ ខេត្តសៀមរាប ។

✽នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **មួន ម៉ឺន** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ



ចូលរួមជាគណៈអធិបតីក្នុងពិធីអុំទូក-ង និងបានចូលរួមឧបត្ថម្ភទូកចំនួន៣ នៅឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ របស់រដ្ឋបាលស្រុកកំពង់ស្វាយ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តសិរីសោភា ហៅវត្តអង្គតាមិញ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ស្រុកសំឡូតចំនួន៥៩នាក់ នៅសាលាបឋមសិក្សាស៊ីង១ ឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ខេត្តបាត់ដំបងឆ្នាំ២០១៩ ក្នុងឱកាសចេញព្រះវស្សាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ដើម្បីជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន ការកែតម្រូវអគ្គារវិទ្យ ក្នុងអត្រានុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅ

សាលាខេត្តឧត្តរមានជ័យ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-នាំយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃដែល គង់នៅវត្តចំនួន៣ គឺវត្តប៉ាណា វត្តទន្លាប់ និងវត្តទួលតាមុង ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៩។

-នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេន ព្រះសង្ឃដែលគង់នៅវត្តទេពប្រណ៍ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តចិញ្ចែង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្ម- ការទី៧ព្រឹទ្ធសភា បាន៖

-ឧបត្ថម្ភជួយសាងសង់ផ្ទះចំនួន១ខ្នង ដល់មូលនិធិសមា- គមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងកម្មវិធីក្តីបសមាគមនិស្សិត ខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ដើម្បីបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំអាណត្តិទី២ នៅរាជធានីភ្នំពេញ នា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តប្រស្រែឃុំ កញ្ជ្រៀច ស្ថិតក្នុងស្រុកកំបាយមារ និងវត្តសុវណ្ណរង្សី និង ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី២៦ និងទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធាន ប៉ុស្តិ៍រដ្ឋបាលឃុំ សៀនឃុំ និងប្រធានមណ្ឌលសុខភាព ក្នុង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀចខេត្តព្រៃវែង នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨



ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលឈ្វេងយល់អំពី ការងារផ្តល់សេវា សុខភាព និងដាំកូនដើមឈើប្រណិត ជាមួយនឹងមន្ត្រី បុគ្គ- លិកនៅមណ្ឌលសុខភាពព្រៃធំ នៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ចំនួនពីរវត្ត គឺវត្តធម្មគិរីបុប្ផាចំការបី និងវត្តអង្គររាជា ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៩។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការ ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅវត្តសំពោងផលអណ្តែត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីប្រគល់ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ **ឯម ឆន្ទាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បាន អញ្ជើញនាំយកបច្ច័យ និងចង្កាន់ទៅប្រគេនព្រះសង្ឃគង់ នៅវត្តព្រះឥន្ទកោសា និងវត្តព្រះកោសិយ៍ ស្ថិតក្នុងភូមិបឹង- ជូនប៉ា ឃុំទ្រាំង ស្រុកសៀមរាប ខេត្តសៀមរាប។

✽ឯកឧត្តម **ឡាន ឆន** សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសម្បត្តិមានជ័យ នៅសាលាឃុំសម្បត្តិមាន- ជ័យ ស្រុកមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល ព្រមទាំងរៀបចំអាហារពេល ល្ងាចមួយពេល ជូនលោកតា លោកយាយចំនួន៣០នាក់ នៅភូមិត្រពាំងស្តួន ឃុំសម្បត្តិមានជ័យ ស្រុកមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ សមាជិកសមាជិកាព្រឹទ្ធសភាចំនួន១៨រូប បានអញ្ជើញចូលរួមពិសាអាហារពេលល្ងាច ដើម្បីអបអរសាទរខួបឆ្នាំទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅភោជនីយដ្ឋាន Tunglok Singature សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមាជិក សមាជិកាព្រឹទ្ធសភាចំនួន៧រូប បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់១ឆ្នាំ ឯកឧត្តម **នៃ ម៉េនណា** អតីតអនុប្រធានទី១ព្រឹទ្ធសភា នៅគេហដ្ឋានលេខ៩ ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១ និងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា (IPU) ក្រោមអធិបតីភាពលោកជំទាវ **ឃួន សុដារី** អនុប្រធានទី២រដ្ឋសភា នៅវិមានរដ្ឋសភា។

✽ ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងពិធីបុណ្យជាតិកូរ៉េខាងត្បូង នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នាថ្ងៃទី២ ខែតុលា ឆ្នាំ

២០១៩។



-ចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុសាវរីយ២៥ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ "១៥ តុលា ១៩៩៤ - ១៥ តុលា ២០១៩" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា **ឡៅ ចាឆ័រ** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅបញ្ហាការដ្ឋានកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

✽ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទជាតិស្តីពី "អភិបាលកិច្ចដ៏ថ្លី និងធនធានធម្មជាតិ" នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ ប៉ែលធី អន្តរជាតិ និងប្រកាសផ្សព្វផ្សាយជាផ្លូវការសៀវភៅ «ហ៊ុន សែន កម្ពុជា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

✽ នាថ្ងៃទី៨ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ណាំ ខុំ** លេខាធិការគណៈកម្មការទី១ លោកជំទាវ **ម៉ុ សណ្តាប់** លេខាធិការគណៈកម្មការទី៨ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ



ចូលរួមក្នុងមហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរទិវាប្រជាធិបតេយ្យជាតិប្រទេសអាឡឺម៉ង់ តែមួយ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេស



ជារដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធាន គណៈកម្មការក្រុមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងស្តីពី ការបង្កើត បណ្តាញក្រុមសីលធម៌សមាជិកសភាប្រុងកូហូនី នៅសភា

✽ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការ ទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតសហភាព អន្តរសភា (IPU) នៅទីក្រុងបែលក្រាដ ប្រទេសស៊ែរី។



វ៉ាល់ឡូនី ទីក្រុងណាមួរ នៃប្រទេសបែលហ្ស៊ិក ។
✽ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរសភាលើកទី១តំបន់ អាស៊ីអាគ្នេយ៍ស្តីពី ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងកិច្ចប្រជុំនៃវេទិកាអាស៊ីអាគ្នេយ៍ លើកទី៣ស្តីពី ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព នៅទីក្រុងបាងកក ប្រទេសថៃ។

✽ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបការងារ

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។



ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានលើកឡើងថា នាខែកញ្ញាកន្លងទៅនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានចូលរួមរៀបចំពិធីកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ និងពិធីផ្សេងៗទៀត

ជូនថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាបានយ៉ាងល្អប្រសើរ ព្រមទាំងបើកប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ និងប្រាក់បៀវត្សទាន់ពេលវេលា។ ចំពោះមុខងារតាមដានការអនុវត្តច្បាប់បានបំពេញការងារយ៉ាងសកម្មក្នុងការចុះសិក្សាលេងយល់តាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនានា។ ទន្ទឹមនឹងនេះ មុខងារតំណាងបានសហការសម្របសម្រួលដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជួនប្រជាពលរដ្ឋ និងបានអមដំណើរសមាជិកព្រឹទ្ធសភាចុះតាមមូលដ្ឋាន ដើម្បីឈ្វេងយល់អំពីសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា។

ដោយឡែកលើមុខងារអភិវឌ្ឍន៍ស្ថាប័ន និងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយរក្សាបាននូវភាពជាដៃគូជាមួយនឹងបណ្តាប្រទេស បណ្តាសភា និងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើនទៀត ដើម្បីបង្កើតឱកាសថ្មីសម្រាប់ព្រឹទ្ធសភាធ្វើដំណើរទៅមុខប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ការផ្តល់សេវាចាំបាច់ផ្សេងៗ បម្រើជូនថ្នាក់ដឹកនាំ បានដំណើរការដោយរលូន និងគ្របដណ្តប់លើច្រើនវិស័យ។

ទន្ទឹមនឹងការងារដែលកំពុងតែមមាញឹកនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០១៩ ដោយឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រីដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់។

(អត្ថបទ និងរូបភាព៖ លោក គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ គណៈ-
កម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គ-
លេខាធិការដ្ឋានព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតី-
ភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា ដើម្បី
ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពសមិទ្ធកម្មប្រចាំត្រីមាស
ទី៣ និងផែនការសកម្មភាពប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ
សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញបំពេញ
ទស្សនកិច្ចនៅវិហារ Krusedol ទីក្រុង Sremski Karlovci
និងទីកន្លែងវប្បធម៌នានាដូចជា៖ វិហារ Cathedral, Karlovic
Theology, វិហារគ្រិស្ត Roman Catholic និងកន្លែងផលិត
ស្រាប្រាសក្នុងស្រុក ក្នុងឱកាសចូលរួមកិច្ចប្រជុំសមាគម
អគ្គលេខាធិការសភាពិភពលោក (ASGP) នៅប្រទេស
Serbia។



✽ នាថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុំ
សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួម
ក្នុងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក
(ASGP) នៅសាលសន្និសីទអន្តរជាតិ សាវ៉ា (SAWA) ទីក្រុង
Belgrade ប្រទេស Serbia។



✽ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម
ឡោក នាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានអញ្ជើញ
ជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ទំនាក់-
ទំនងអន្តរជាតិ និងការទូតសភា នៅសាលពិសេស វិមាន
ព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញដាក់កូរ៉េនផ្កាគោរពវិញ្ញាណក្ខន្ធសពលោក **គុណ វិចិត្រ** កូនបង្កើតរបស់ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។



✽ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញបំពេញទស្សកិច្ចសិក្សានៅខេត្តម៉ុងលុយសុង នៃសាធារណរដ្ឋបារាំង។



✽នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាន និងកំណត់ទិសដៅការងារបន្តឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួម ចាប់ពីអនុប្រធានការិយាល័យឡើង។



✽នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម **កែវ ចាន់ណា** អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំនព្វមាន និងកំណត់ទិសដៅការងារបន្តឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមចាប់ពីអនុប្រធានការិយាល័យឡើង។



